



# ព័ត៌មានយោបាយសួរសុខទុក្ខសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS

ធ្វើបច្ចុប្បន្នភាពថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020

គោលបំណងនៃឯកសារនេះ គឺដើម្បីផ្តល់នូវគោលការណ៍ណែនាំសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS បុគ្គល ក្រុមគ្រួសារ

និងមនុស្សជាទីស្រឡាញ់របស់បុគ្គលទាំងឡាយដើម្បីអនុញ្ញាតឱ្យមានការសួរសុខទុក្ខក្នុងអំឡុងពេលនៃជំងឺរាតត្បាត COVID-19 ខណៈពេលដែលប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជម្ងឺ (CDC) និងក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋ Massachusetts (DPH)។

ក្រសួងសេវាអភិវឌ្ឍន៍ (DDS) ទទួលស្គាល់ពីភាពលំបាកក្នុងការបន្តភ្ជាប់ទំនាក់ទំនងក្នុងអំឡុងពេលនេះ ខណៈពេលយើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការបង្ការយ៉ាងតឹងរឹង

ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុសនេះ។ អ្នកជំនាញផ្នែកសុខភាពសាធារណៈឥឡូវបានសម្រេចថា ការសួរសុខទុក្ខអាចធ្វើឡើងនៅពេលអនុវត្តតាមវិធានការបង្ការការពារមួយចំនួនដូចជាការរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម និងពាក់ម៉ាស់។

ខណៈពេលដែលសេចក្តីណែនាំនៅក្នុងឯកសារនេះរួមមានវិធានការសំខាន់ និងវិធានការបង្ការ ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុសនេះ

វាមិនអាចប្រមើលមើលពីកាលៈទេសៈជាក់លាក់របស់បុគ្គលម្នាក់ៗ និងភ្ញៀវមកសួរសុខទុក្ខរបស់ពួកគេ ឬកម្មវិធីនីមួយៗបានឡើយ។ គោលការណ៍ណែនាំនេះគួរតែធ្វើការកែតម្រូវ

ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈរបស់បុគ្គលម្នាក់ៗក្នុងកម្រិតសមស្របដោយផ្ដោតលើការកាត់បន្ថយហានិភ័យ។

កម្មវិធីលំនៅដ្ឋានរបស់ DDS គួរតែកែសម្រួលគោលនយោបាយសួរសុខទុក្ខ និងការអនុវត្តតាមវិធានដែលបានធ្វើបច្ចុប្បន្នភាពខាងក្រោមដោយគិតចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020 ការសួរសុខទុក្ខនៅខាងក្រៅអាចចាប់ផ្តើមពីថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2020 កម្មវិធីលំនៅដ្ឋានរបស់ DDS នីមួយៗ (ហៅកាត់ថា “កម្មវិធី”)

ត្រូវតែកំណត់ថា តើការសួរសុខទុក្ខអាចត្រូវបានអនុញ្ញាតដោយមានសុវត្ថិភាពឬអត់សម្រាប់និវាសន ភ្ញៀវ និងបុគ្គលិក។

## ការសួរសុខទុក្ខនៅក្រៅ

### តំបន់នៅក្រៅអគារដែលបានកំណត់

- ការសួរសុខទុក្ខនឹងត្រូវបានអនុញ្ញាតនៅក្នុងតំបន់នៅក្រៅអគារដែលបានកំណត់ដូចជាទីធ្លា រាងហាលផ្ទាល់នឹងដី រាងហាលចំហ កន្លែងចតរថយន្ត ឬផ្លូវចូលផ្លូវ។
  - មិនអនុញ្ញាតឱ្យនៅទីធ្លាបិទជិតខាងក្រៅអគារទេ។ ឧទាហរណ៍ប្រសិនបើបោះតង់ ត្រូវតែមានចរន្តខ្យល់ចេញចូលនិងមិនបិទបាំង។
  - ប្រសិនបើកម្មវិធីនេះបោះតង់ កម្មវិធីនេះអាចត្រូវស្នើសុំទៅសាលាក្រុង ឬសាលារដ្ឋក្រុង ប្រសិនបើមានការទាមទារលិខិតអនុញ្ញាតជាបណ្តោះអាសន្នសម្រាប់សំណង់នោះ។
- ភ្ញៀវនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលផ្ទះនៃកម្មវិធីនេះដោយហេតុផលណាមួយឡើយ។



# រាលនយោបាយសួរសុខទុក្ខសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS

ធ្វើបច្ចុប្បន្នភាពថ្ងៃទី 1 ខែកក្កដាឆ្នាំ 2020

## ដែនកំណត់ចំពោះភ្ញៀវ

- ការសួរសុខទុក្ខនឹងកំណត់ត្រីមភ្ញៀវចំនួន 2 នាក់ក្នុងពេលតែមួយ។
- កុមារ  
និងបុគ្គលដែលមានការប្រឈមនឹងហានិភ័យត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យបន្តស្នាក់នៅផ្ទះ ៖
- កម្មវិធីគួរតែកំណត់ចំនួនភ្ញៀវដែលត្រូវបានអនុញ្ញាតក្នុងពេលតែមួយ ដើម្បីធានាអាចរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម។



# ព័ត៌មានយោបាយសួរសុខទុក្ខសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS

ធ្វើបច្ចុប្បន្នភាពថ្ងៃទី 1 ខែកក្កដាឆ្នាំ 2020

## ការពិនិត្យភ្ញៀវ

- ភ្ញៀវទាំងអស់ត្រូវតែត្រូវបានពិនិត្យមុនពេលសួរសុខទុក្ខនិវាសន។
  - ភ្ញៀវមិនត្រូវបានអនុញ្ញាតឱ្យមកសួរសុខទុក្ខទេ ប្រសិនបើពួកគេមានចេញរោគសញ្ញានៃជម្ងឺ COVID-19 រួមមានគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម ឈឺបំពង់ក ឈឺសាច់ដុំ គ្រុនញាក់ឬបាត់បង់ជំងឺវិញ្ញាណ ឬឃានវិញ្ញាណថ្មីៗនេះ។
  - អ្នកដែលមានគ្រុនក្តៅ (100.0 F ឬលើសនេះ) **នឹងមិនត្រូវបានអនុញ្ញាតឱ្យមកសួរសុខទុក្ខនៅផ្ទះទេ។**
    - ប្រដាប់រាស់កម្តៅត្រូវតែធ្វើការសម្លាប់មេរោគបន្ទាប់ពីប្រើម្តងៗ តាមសេចក្តីណែនាំរបស់រោងចក្រផលិត។
  - ភ្ញៀវមិនត្រូវបានអនុញ្ញាតឱ្យមកសួរសុខទុក្ខទេ ប្រសិនបើពួកគេបានធ្វើតេស្តវិជ្ជមានផ្ទុកមេរោគ COVID-19 ក្នុងរយៈពេល 14 ថ្ងៃកន្លង ឬប្រសិនបើពួកគេត្រូវបានបញ្ជាដោយគ្រូពេទ្យជំនាញឱ្យធ្វើចត្តាឡីស័កដោយសារការប៉ះពាល់។
- បុគ្គលដែលចូលរួមក្នុងកម្មវិធីសួរសុខទុក្ខ និងមានចេញរោគសញ្ញា និងរោគសញ្ញានៃជម្ងឺ COVID-19 ដូចជាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម ឈឺបំពង់ក ឈឺសាច់ដុំ គ្រុនញាក់ ឬបាត់បង់ឃានវិញ្ញាណ ឬជំងឺវិញ្ញាណថ្មីៗនេះក្នុងរយៈពេល 2 ថ្ងៃបន្ទាប់ពីសួរសុខទុក្ខ ត្រូវតែជូនដំណឹងជាបន្ទាន់ដល់កម្មវិធីអំពីកាលបរិច្ឆេទដែលពួកគេបានទៅដល់កន្លែងនោះ បុគ្គលដែលពួកគេបានទាក់ទង និងទីតាំងដែលបានទៅសួរសុខទុក្ខ។
- កម្មវិធីត្រូវតែពិនិត្យជាបន្ទាន់លើបុគ្គលដែលបានប៉ះពាល់ជាមួយភ្ញៀវ ដើម្បីរកព័ត៌មាននៃការប៉ះពាល់ និងតាមដានជាមួយនាយកវេជ្ជសាស្ត្រប្រចាំកម្មវិធីនេះ ឬអ្នកផ្តល់សេវាថែទាំអ្នកជម្ងឺ/និវាសន។

## ម៉ាស់

- ភ្ញៀវទាំងអស់ដែលមានអាយុលើសពី 2 ឆ្នាំត្រូវពាក់ម៉ាស់ក្នុងអំឡុងពេលមកសួរសុខទុក្ខ ប្រសិនបើពួកគេអាចធ្វើដូច្នោះបានដោយសុវត្ថិភាព។
  - ភ្ញៀវត្រូវតែយកម៉ាស់តាមខ្លួន ដើម្បីជួយសន្សំសំចៃសម្ភារៈផ្គត់ផ្គង់ PPE របស់កម្មវិធីនេះ៖ ទោះយ៉ាងណាក៏ដោយ ប្រសិនបើភ្ញៀវមិនមានម៉ាស់ទេ ត្រូវផ្តល់ជូនម៉ាស់មួយ។
- និវាសនក៏នឹងត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាស់ផងដែរ ប្រសិនបើពួកគេអាចទ្រាំទ្របាន និងធ្វើដូច្នោះដោយសុវត្ថិភាពបាន។ ម៉ាស់អាចមិនសមស្របសម្រាប់៖
  - បុគ្គលដែលមានពិការភាពផ្លូវបញ្ញាឬពិការភាពនៃការអភិវឌ្ឍ (I/DD)
  - បុគ្គលដែលពាក់ម៉ាស់បណ្តាលឱ្យពិបាកដកដង្ហើម

## ការរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម និងការត្រួតពិនិត្យ



# ពលនយោបាយសួរសុខទុក្ខសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS

ធ្វើបច្ចុប្បន្នភាពថ្ងៃទី 1 ខែកក្កដាឆ្នាំ 2020

- បុគ្គលគួរតែរក្សាគម្លាតសុវត្ថិភាពក្នុងសង្គមក្នុងកម្រិតអតិបរមាដែលអាចធ្វើទៅបានក្នុងអំឡុងពេលសួរសុខទុក្ខ
- ការប៉ះពាល់រាងកាយអាចទាមទារចង់បានពីបុគ្គលដែលមិនបានជួបគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺ បុគ្គលគួរតែ៖
  - ប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ 60% មុននិងក្រោយការប៉ះពាល់គ្នា
  - ចៀសវាងការប៉ះពាល់គ្នា និងការថើបគ្នា
  - ឱបគ្នាដោយបែរមុខចេញពីគ្នា
  - កំណត់រយៈពេលនៃការប៉ះពាល់រាងកាយជិតស្និទ្ធ
- បុគ្គលិកកម្មវិធីដែលមានចំណេះដឹងអំពីការណែនាំពីការសួរសុខទុក្ខ និងដែលទទួលបានការបណ្តុះបណ្តាលអំពីវិធានការការពារសុវត្ថិភាព និងការការពារទប់ស្កាត់ការឆ្លងមេរោគជាមូលដ្ឋានគួរតែនៅក្បែរនោះក្នុងអំឡុងពេលសួរសុខទុក្ខ។

## ការបរិភោគជាមួយគ្នាក្នុងពេលសួរសុខទុក្ខ

- ភ្ញៀវអាចយកម្ហូបដែលខ្លួនចូលចិត្ត ឬអាហារមកហូបជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ការបរិភោគជាមួយគ្នាក្នុងអំឡុងពេលសួរសុខទុក្ខ គួរតែធ្វើការត្រួតពិនិត្យតាមដានដោយផ្ដោតលើការកាត់បន្ថយហានិភ័យ៖
  - មិនត្រូវបរិភោគអាហារជាមួយគ្នានៅលើបានតែមួយ ឬផឹកទឹកពីកែវតែមួយឡើយ។ មនុស្សម្នាក់ៗគួរប្រើប្រដាប់ប្រដាប់បរិភោគដោយខ្លួនឯង ហើយមិនត្រូវប្រើបាន ពែង ឬប្រដាប់ប្រដាប់ប្រើប្រាស់រួមគ្នាទេ។
  - អាហាររួមណាដែលនៅសល់បន្ទាប់ពីការសួរសុខទុក្ខគួរតែយកទៅបោះចោល ឬយកទៅវិញដោយភ្ញៀវ។
  - រាល់អាហារ ឬអាហារសម្រន់មិនទាន់បើកកញ្ចប់ ដែលបានទិញឱ្យបុគ្គលម្នាក់ៗអាចនឹងត្រូវប្រគល់ឱ្យបុគ្គលិកដែលអាចបិទឈ្មោះរបស់បុគ្គលម្នាក់ៗ។

## ការរៀបចំកាលវិភាគសួរសុខទុក្ខជាមុន

- កម្មវិធីមានឆន្ទានុសិទ្ធិក្នុងការកំណត់រយៈពេលនៃការសួរសុខទុក្ខណាមួយ ចំនួនថ្ងៃសួរសុខទុក្ខដែលនឹងត្រូវបានអនុញ្ញាត រយៈពេលម៉ោងក្នុងមួយថ្ងៃនៅពេលអនុញ្ញាតសួរសុខទុក្ខ និងចំនួនដងក្នុងអំឡុងពេលមួយថ្ងៃ ឬមួយសប្តាហ៍ដែលអាចសួរសុខទុក្ខនិវាសនបាន ដើម្បីធានានូវសុវត្ថិភាពរបស់បុគ្គលដែលត្រូវបានបម្រើដោយកម្មវិធីនេះ និងបុគ្គលិក។ ដែនកំណត់ដែលបានដាក់ដោយកម្មវិធីគួរតែផ្អែកលើការពិចារណាកត្តាសុវត្ថិភាព ហើយមិនគួរធ្វើតាមទំនើងចិត្តទេ។
- កម្មវិធីត្រូវបានលើកទឹកចិត្តឱ្យអនុញ្ញាតឱ្យមានម៉ោងសួរសុខទុក្ខពេញមួយថ្ងៃ ហើយគួរតែរៀបចំពេលវេលាសួរសុខទុក្ខឆ្លាស់គ្នា ជាការចាំបាច់ដើម្បីសម្របសម្រួលការរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម។



# ព័ត៌មានយោបាយសួរសុខទុក្ខសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS

ធ្វើបច្ចុប្បន្នភាពថ្ងៃទី 1 ខែកក្កដាឆ្នាំ 2020

- ការសួរសុខទុក្ខត្រូវតែធ្វើការកំណត់ពេលវេលាជាមួយកម្មវិធីជាមុន ដើម្បីអនុញ្ញាតឱ្យមានការសម្របសម្រួលជាមួយអ្នកផ្សេងដែលក៏អាចចង់មកសួរសុខទុក្ខផងដែរ និងដើម្បីធានាឱ្យបាននូវចំនួនបុគ្គលិកសមស្រប។
- ជាការប្រសើរដែលមកសួរសុខទុក្ខក្នុងពេលតែមួយរាល់សប្តាហ៍សម្រាប់គោលបំណងរៀបចំផែនការ ៧៧
- ភ្ញៀវត្រូវតែហៅទូរស័ព្ទសួរជាមុន ដើម្បីធានាថា ផ្ទះនេះមិនមានការធ្វើចត្តាឡីស័ក ហើយធានា បុគ្គលដែលត្រូវបានបម្រើអាចត្រៀមលក្ខណៈផ្លូវចិត្តចំពោះការសួរសុខទុក្ខនេះ។
- កម្មវិធីត្រូវរក្សាទុកកំណត់ហេតុភ្ញៀវមកសួរសុខទុក្ខទាំងអស់រួមទាំងឈ្មោះ កាលបរិច្ឆេទនៃការសួរសុខទុក្ខ និងបុគ្គលិកប្រចាំ ផងដែរ។
- កម្មវិធីនឹងបន្តគាំទ្រវិធីសាស្ត្រអេឡិចត្រូនិចផ្សេងៗសម្រាប់ការប្រាស្រ័យទាក់ទងរវាងនិវាសន និងភ្ញៀវដូចជា Skype, FaceTime, WhatsApp ឬ Google Duo ។

### ផ្ទះដែលធ្វើចត្តាឡីស័ក និងនិវាសនរស់នៅដាច់ដោយឡែកពីគេ

- ការសួរសុខទុក្ខនឹងមិនត្រូវបានអនុញ្ញាតចំពោះបុគ្គលណាដែលបច្ចុប្បន្នកំពុងចត្តាឡីស័កឡើយ ពីព្រោះពួកគេត្រូវបានសន្មត ឬបញ្ជាក់ថាមានផ្ទុក COVID-19 ឬធ្វើចត្តាឡីស័កដោយសារការប៉ះពាល់ផ្ទាល់ ឬការប៉ះពាល់ជាមួយសមាជិកក្នុងផ្ទះ

### ការសម្លាប់មេរោគលើបរិវេណសួរសុខទុក្ខ

- ប្រសិនបើតំបន់ខាងក្រៅអគារដែលបានកំណត់រួមបញ្ចូលទាំងកៅអី តុ ឬបង់អង្គុយលេង ផ្ទៃទាំងអស់ត្រូវតែធ្វើការសម្លាប់មេរោគដោយប្រើ [ថ្នាំសម្លាប់មេរោគដែលបានអនុម័តដោយ EPA សម្រាប់ទប់ស្កាត់មេរោគ SARS-CoV-2](#) បន្ទាប់ពីការសួរសុខទុក្ខរាល់លើក។



# ព័ត៌មានយោបាយសួរសុខទុក្ខសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS

ធ្វើបច្ចុប្បន្នភាពថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020

## ការសួរសុខទុក្ខនៅខាងក្រៅ

ចាប់ពីថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2020 បុគ្គលម្នាក់ៗអាចទៅជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ដើម្បីសួរសុខទុក្ខនៅខាងក្រៅបាន រួមទាំងការសួរសុខទុក្ខមួយយប់អាស្រ័យលើករណីដូចខាងក្រោម៖

- បច្ចុប្បន្ននិវាសនមិននៅដាច់ដោយឡែកពីគេទេ ពីព្រោះពួកគេត្រូវបានសន្មត ឬបញ្ជាក់ថាមានផ្ទុក COVID-19 ឬបានធ្វើចត្តាឡីស័កដោយសារការប៉ះពាល់ផ្ទាល់ ឬការប៉ះពាល់ជាមួយសមាជិកក្នុងផ្ទះ។
- និវាសន និងភ្ញៀវមិនត្រូវមានសញ្ញា ឬរោគសញ្ញានៃជម្ងឺ COVID-19 និងមិនត្រូវមានកម្ដៅខ្ពស់លើសពី >100.0 អង្សាហ្វារិនហៃឡើយ។
  - ប្រដាប់រាស់កម្ដៅត្រូវតែធ្វើការសម្លាប់មេរោគបន្ទាប់ពីប្រើម្ដងៗ តាមសេចក្ដីណែនាំរបស់រោងចក្រផលិត។
- សមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់ត្រូវតែចុះហត្ថលេខាលើលិខិតបញ្ជាក់ ដោយបញ្ជាក់ថា៖
  - បុគ្គលទាំងអស់ដែលជា និវាសនក្រោងនឹងមកសួរសុខទុក្ខគឺមិនមានរោគសញ្ញាណាមួយនៃជម្ងឺ COVID-19 រួមមានគ្រុនក្ដៅ ក្អកពិបាកដកដង្ហើម ឈឺបំពង់ក ឈឺសាច់ដុំ គ្រុនញាក់ ឬបាត់បង់ជំងឺវិញ្ញាណ ឬឃានវិញ្ញាណថ្មីៗនេះ និងមិនមានការប៉ះពាល់ជិតស្និទ្ធដាមួយអ្នកណាម្នាក់ដែលមានផ្ទុក ឬសង្ស័យមានផ្ទុកមេរោគ COVID-19 ក្នុងរយៈពេល 14 ថ្ងៃកន្លងមក។
  - ការប៉ះពាល់ជិតស្និទ្ធនឹងត្រូវបានរារាំងចំពោះអ្នកណាម្នាក់ដែលមិនបានពិនិត្យរោគសញ្ញានៃជម្ងឺ COVID-19<sup>1</sup>
  - ម៉ាស់ ឬម៉ាស់ក្រណាត់នឹងត្រូវពាក់ដោយភ្ញៀវទាំងអស់ និងដោយនិវាសន ប្រសិនបើពួកគេអាចធ្វើបានដោយសុវត្ថិភាព ខណៈពេលដែលមិនអាចរក្សាចម្ងាយសុវត្ថិភាពនៅក្នុងសង្គម និងក្នុងផ្ទះបានរួមទាំងនៅក្នុងផ្ទះគ្រួសារ និងនៅក្នុងតំបន់បិទជិតផ្សេងទៀតដូចជាឡានជាដើម។
  - ប្រសិនបើស្នាក់នៅមួយយប់ និវាសននឹងដេកនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ពួកគេ ឬបើមិនអាចធ្វើទៅបាន

<sup>1</sup>ការប៉ះពាល់ជិតស្និទ្ធត្រូវបានកំណត់ថាស្ថិតក្នុងចម្ងាយ 6 ហ្វីតពីមនុស្សមានផ្ទុកមេរោគ COVID-19 យ៉ាងហោចណាស់ 10-15 នាទីខណៈពេលដែលពួកគេមានរោគសញ្ញា ឬក្នុងរយៈពេល 48 ម៉ោងមុនពេលមានចេញរោគសញ្ញា ឬអ្នកដែលបានធ្វើតេស្តវិជ្ជមានមានផ្ទុក COVID-19 ដោយមិនគិតពីរោគសញ្ញានៅក្នុងរយៈពេល 48 ម៉ោងមុនពេលបានធ្វើតេស្តពួកគេ ឬនៅពេលណាមួយក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីការធ្វើតេស្តនេះ



# ព័ត៌មានយោបាយសួរសុខទុក្ខសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS

ធ្វើបច្ចុប្បន្នភាពថ្ងៃទី 1 ខែកក្កដាឆ្នាំ 2020

យ៉ាងហោចណាស់រក្សាចម្ងាយប្រាំមួយហ្វីតពីអ្នកដទៃក្នុងកម្រិតមួយដែលអាចធ្វើទៅបាន  
[២]

- ក្រុមគ្រួសារនឹងស្វែងរកការព្យាបាលវេជ្ជសាស្ត្រ ហើយកម្មវិធីលំនៅដ្ឋាននឹងត្រូវបានជូនដំណឹង ប្រសិនបើបុគ្គលម្នាក់ចាប់ផ្តើមបង្ហាញរោគសញ្ញានៃជម្ងឺ ឬប៉ះពាល់ជាមួយមនុស្សមានផ្ទុក COVID-19 នៅពេលចេញទៅសួរសុខទុក្ខ។
- ពិធីសារត្រួតពិនិត្យការឆ្លងនឹងត្រូវអនុវត្តតាមក្នុងអំឡុងពេលទាំងមូលនៃការសួរសុខទុក្ខ។
- ចំពោះការសួរសុខទុក្ខក្នុងផ្ទះ ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់នឹងត្រូវបានស្នើសុំឱ្យផ្តល់ឈ្មោះ និងព័ត៌មានទំនាក់ទំនងសម្រាប់បុគ្គលណាម្នាក់ដែលជានិវាសនត្រូវបានរំពឹងថានឹងមានការ ប៉ះពាល់ជាមួយក្នុងពេលសួរសុខទុក្ខ ក្នុងករណីចាំបាច់តាមដានរកអ្នកប៉ះពាល់។ គ្រួសារ ឬមនុស្សជាទីស្រឡាញ់ត្រូវតែជូនដំណឹងអំពីការកែប្រែផ្នែកនេះនៃទម្រង់បែបបទនេះនៅពេលប្រគល់មកវិញ។
  - លើសពីនេះទៀតក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ត្រូវតែជូនដំណឹងដល់បុគ្គលិកកម្មវិធី ប្រសិនបើបុគ្គលនោះបានធ្វើដំណើរចេញពីរដ្ឋក្នុងអំឡុងពេលសួរសុខទុក្ខ
- ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ត្រូវតាមដានខ្លួនឯង និងបុគ្គលម្នាក់ៗរករោគសញ្ញានៃជម្ងឺ COVID-19 ក្នុងអំឡុងពេលសួរសុខទុក្ខ។ បុគ្គលិកកម្មវិធីនឹងពិនិត្យបុគ្គលរករោគសញ្ញានៃជម្ងឺ COVID-19 និងគ្រុនក្តៅ មុនពេលពួកគេត្រឡប់ទៅកម្មវិធីលំនៅដ្ឋានវិញ។
- តាមវិសាលភាពដែលអាចធ្វើទៅបាន ការសួរសុខទុក្ខ និងសកម្មភាពនៅខាងក្រៅ ត្រូវតែធ្វើឡើងនៅខាងក្រៅអគារដែលនិវាសន និងភ្ញៀវអាចរក្សាចម្ងាយសុវត្ថិភាពក្នុងសង្គមពីគ្នាបាន។ ត្រូវតែកាត់បន្ថយពេលវេលាដែលចំណាយនៅក្នុងតំបន់សាធារណៈដែលមានប្រជាជនរស់នៅច្រើន ឧទាហរណ៍ បន្ទប់ស្នាក់នៅដែលលទ្ធភាពនៃការរក្សាចម្ងាយសុវត្ថិភាពក្នុងសង្គមអាចមានកំណត់។
- ប្រសិនបើនិវាសនបង្ហាញរោគសញ្ញានៃជម្ងឺ COVID-19 រួមមានគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម ឈឺបំពង់ក ឈឺសាច់ដុំ គ្រុនញាក់តឹងច្រចុះ ឬហៀរសម្បូរ ចង់ក្អក ក្អកចង្កោរ ឬរាគរូស ឬបាត់បង់ជំងឺវិញ្ញាណ ឬឃានវិញ្ញាណថ្មីៗនេះ ក្រុមគ្រួសារត្រូវស្វែងរកការព្យាបាលវេជ្ជសាស្ត្រ និងទាក់ទងកម្មវិធីលំនៅដ្ឋានដើម្បីពិភាក្សាពីកន្លែងដែលបុគ្គលម្នាក់ៗអាចដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងមានសុវត្ថិភាពបាន។ បុគ្គលម្នាក់ៗមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបានទេរហូតដល់ពួកគេគ្មានរោគសញ្ញា។
- ការសួរសុខទុក្ខនៅខាងក្រៅនឹងមិនត្រូវបានអនុញ្ញាតចំពោះនិវាសនណាម្នាក់ដែលបច្ចុប្បន្នរស់នៅដាច់ដោយឡែកពីគេទេ ពីព្រោះពួកគេត្រូវបានសន្មត ឬបញ្ជាក់ថាមានផ្ទុកមេរោគ COVID-19 ឬត្រូវបានធ្វើចត្តាឡីស័កដោយសារការប៉ះពាល់ជិតស្និទ្ធ ឬការប៉ះពាល់ជាមួយអ្នកក្នុងផ្ទះ។



# រាលនយោបាយសួរសុខទុក្ខសម្រាប់កម្មវិធីលំនៅដ្ឋានរបស់ DDS

ធ្វើបច្ចុប្បន្នភាពថ្ងៃទី 1 ខែកក្កដាឆ្នាំ 2020

- បុគ្គលណាក៏ដោយដែលចូលរួមក្នុងកម្មវិធីសួរសុខទុក្ខជាមួយនិវាសន និងវិវឌ្ឍចេញសញ្ញា និងរោគសញ្ញានៃជម្ងឺ COVID-19 ដូចជាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម ឈឺបំពង់ក ឈឺសាច់ដុំ គ្រុនញាក់ តឹងច្រមុះ ឬហឿនសម្បោរ ចងក្អក ក្អកចង្កោរ ឬរាគរស ឬបាត់បងយានវិញ្ញាណ ឬជំងឺវិញ្ញាណថ្មីៗនេះក្នុងរយៈពេល 2 ថ្ងៃបន្ទាប់ពីការសួរសុខទុក្ខនេះ ត្រូវជូនដំណឹងជាបន្ទាន់ដល់កម្មវិធីអំពីកាលបរិច្ឆេទនៃការសួរសុខទុក្ខ បុគ្គលដែលពួកគេបានប៉ះពាល់ជាមួយ និងទីតាំងដែលបានទៅសួរសុខទុក្ខ។
  - កម្មវិធីគួរតែធ្វើការពិនិត្យជាបន្ទាន់ចំពោះនិវាសន និងបុគ្គលិកដែលបានប៉ះពាល់ជាមួយភ្លៀវដើម្បីរកកម្រិតនៃការប៉ះពាល់និងធ្វើការតាមដានជាមួយបុគ្គលិកផ្នែកវេជ្ជសាស្ត្ររបស់កម្មវិធីឬអ្នកផ្តល់សេវាថែទាំរបស់និវាសន។
- នៅពេលដែលនិវាសនត្រឡប់ទៅផ្ទះវិញ គាត់គួរតែត្រូវបានពិនិត្យតាមដានយ៉ាងសកម្មរករោគសញ្ញាណាមួយនៃជម្ងឺ COVID-19 រាល់ថ្ងៃក្នុងរយៈពេលដប់បួនថ្ងៃ។

### គោលនយោបាយសួរសុខទុក្ខអាចមានការផ្លាស់ប្តូរ

- DDS កម្មវិធីអភិវឌ្ឍន៍លំនៅដ្ឋាន ឬអ្នកផ្តល់សេវាអាចត្រូវបានតម្រូវឱ្យផ្លាស់ប្តូរគោលនយោបាយនេះដោយមានការជូនដំណឹងតិចតួចដូចដែលតម្រូវដោយក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋ Massachusetts ឬក្រុមប្រឹក្សាសុខាភិបាលក្នុងតំបន់។
- អ្នកផ្តល់សេវា មណ្ឌល ឬផ្ទះក្រុមអាចបន្តហាមឃាត់ការសួរសុខទុក្ខតាមករណីនីមួយៗ ប្រសិនបើនិវាសន បុគ្គលិក ឬភ្លៀវធ្វើតេស្តបានលទ្ធផលវិជ្ជមាន ឬបង្ហាញរោគសញ្ញានៃជម្ងឺ ឬត្រូវបានកំណត់ថា ការសួរសុខទុក្ខនេះមិនអាចធ្វើការសម្របសម្រួលរៀបចំដោយសុវត្ថិភាពសម្រាប់និវាសន និងភ្លៀវ ឬបុគ្គលិក។